



ជូនចំពោះ បងប្អូនគ្រួសារសិស្សជាទីរាប់អាន

ការប្រឡងវាយតម្លៃសមត្ថភាពសិស្សមេន (MEA, Maine Educational Assessments) គឺជាបញ្ចូលនូវការប្រឡងដែលជាការត្រូវ លើមុខវិជ្ជាគណិតវិទ្យា មុខវិជ្ជាអក្សរសាស្ត្រ/អក្សរសិល្ប៍អង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រ ។ ចំពោះសម័យប្រឡងប្រចាំឆ្នាំ 2021-22 នេះ រដ្ឋមេន នឹងប្រើវិញ្ញាសា NWEA សម្រាប់សិស្សចាប់ពីថ្នាក់ទី 3 - ទី 8 ហើយសិស្សវិទ្យាល័យឆ្នាំទីបី នឹងត្រូវប្រឡងវិញ្ញាសាគណិតវិទ្យា និងអក្សរសាស្ត្រ/អក្សរសិល្ប៍អង់គ្លេស ។ សិស្សថ្នាក់ទី 5 ទី 8 និងសិស្សវិទ្យាល័យឆ្នាំទីបី នឹងត្រូវប្រឡងមុខវិជ្ជាវិទ្យាសាស្ត្រ របស់រដ្ឋមេន ។ សិស្សថ្នាក់ទី 3 - ទី 8 និងសិស្សវិទ្យាល័យ ឆ្នាំទីបី ដែលមានពិការភាពសក្តិប្រាជ្ញាធួន្ន គឺត្រូវបន្តចូលរួមការប្រឡង វិទ្យាសាស្ត្រ បន្តចូលរួមប្រឡងដោយវិធីផ្សេងគ្នាជាប្រព័ន្ធអន្តរជាតិ (MSAA, Multi State Alternate Assessment) ដើម្បីវាយតម្លៃសមត្ថភាពចំពោះដឹងផ្នែកគណិតវិទ្យា និងអក្សរសាស្ត្រ/អក្សរសិល្ប៍អង់គ្លេស ។ ចំពោះសិស្សថ្នាក់ទី 5 ទី 8 និងសិស្សវិទ្យាល័យឆ្នាំទីបី ដែលមានពិការភាពសក្តិប្រាជ្ញាធួន្ន គឺត្រូវបន្តចូលរួមការប្រឡង វិទ្យាសាស្ត្រ MSAA ដែលត្រូវបានគម្រង់ឲ្យមានភាពស្មើគ្នាទៅនឹងបទដ្ឋានវិទ្យាសាស្ត្រសម័យថ្មី (NGSS, Next Generation Science Standards) ។ ចំពោះសិស្សដែលត្រូវបានសាលាកំណត់ថាជាអ្នកសិក្សាភាសាអង់គ្លេស គឺត្រូវចូលរួមការប្រឡងវាយតម្លៃប្រចាំឆ្នាំ លើភាពស្មើគ្នាជនជាតិភាសាអង់គ្លេស វិញ្ញាសា ACCESS សម្រាប់អ្នកសិក្សាភាសាអង់គ្លេស (ELLs) ។ ចំពោះសិស្សដែលមានពិការភាពសក្តិប្រាជ្ញាធួន្ន ដែលត្រូវបានសាលាកំណត់ថាជាអ្នកសិក្សាភាសាអង់គ្លេស ត្រូវចូលរួមការប្រឡងវិញ្ញាសា ACCESS ដោយវិធីផ្សេង (Alternate ACCESS) សម្រាប់អ្នកសិក្សាភាសាអង់គ្លេស (ELLs) ។ ការប្រឡងទាំងអស់ត្រូវធ្វើឡើងតាមអនឡាញ ។

ការប្រឡងវាយតម្លៃចំពោះដឹងសិស្សរបស់រដ្ឋមេន (MEA, Maine Educational Assessments) មានដូចខាងក្រោម ៖

ការប្រឡង	សម្រាប់សិស្ស ៖
ACCESS សម្រាប់អ្នកសិក្សាភាសាអង់គ្លេស	អ្នកសិក្សាភាសាអង់គ្លេសចាប់ពីថ្នាក់ទី 3-12
វិញ្ញាសា ACCESS ដោយវិធីផ្សេង (Alternate ACCESS) សម្រាប់អ្នកសិក្សាភាសាអង់គ្លេស	អ្នកសិក្សាភាសាអង់គ្លេសដែលមានពិការភាពសក្តិប្រាជ្ញាធួន្ន ពីថ្នាក់ទី 1- ទី12
គណិតវិទ្យា និងអក្សរសាស្ត្រ/អក្សរសិល្ប៍អង់គ្លេស NWEA	ថ្នាក់ទី 3 - ទី8 និងសិស្សវិទ្យាល័យឆ្នាំទីបី
MSAA - គណិតវិទ្យា និងមុខវិជ្ជាអក្សរសាស្ត្រ/អក្សរសិល្ប៍អង់គ្លេស តាមវិធីផ្សេង	សិស្សថ្នាក់ទី 3 - ទី8 និងសិស្សវិទ្យាល័យឆ្នាំទីបី ដែលមានពិការភាពសក្តិប្រាជ្ញាធួន្ន
MSAA - វិទ្យាសាស្ត្រតាមវិធីផ្សេង	សិស្សថ្នាក់ទី 5 ទី8 និងសិស្សវិទ្យាល័យឆ្នាំទីបី ដែលមានពិការភាពសក្តិប្រាជ្ញាធួន្ន
មុខវិជ្ជាវិទ្យាសាស្ត្រ របស់រដ្ឋមេន	សិស្សថ្នាក់ទី 5 ទី 8 និងសិស្សវិទ្យាល័យឆ្នាំទីបី

ក្នុងនាមជាមាតាបិតាសិស្ស អ្នកអាចប្រើព័ត៌មានពីការប្រឡងទាំងនេះ ដើម្បីជួយជ្រោមជ្រែងកូនរបស់ខ្លួននៅផ្ទះ ក៏ដូចជាសម្រាប់ដឹកនាំក្នុងការពិភាក្សាជាមួយគ្រូបង្រៀនក្នុងសាលា ដើម្បីកំណត់រក (បើមាន) ការជ្រោមជ្រែងបន្ថែម នៅសាលាដែលអាចមានប្រយោជន៍ចំពោះកូនរបស់អ្នក ។ គ្រូបង្រៀនក៏មានទាំងអស់នេះ រួមជាមួយនឹងទម្រង់ផ្សេងទៀតនៃទិន្នន័យក្នុងសាលា ដើម្បីដឹកនាំការបង្រៀន ក៏ដូចជារៀបចំសកម្មភាព និងឱកាសការរៀនសូត្រដែលត្រូវទៅតាមស្ថានភាពសិស្សម្នាក់ៗ ។ មិនមានលទ្ធផលការប្រឡងទោលណាមួយ អាចប្រាប់យើងបានទាំងស្រុងនូវសមត្ថភាពរបស់សិស្សបានទេ តែនៅពេលដែលយើងយកលទ្ធផលការប្រឡងផ្សេងៗ មកដាក់បញ្ចូលគ្នា ទិន្នន័យទាំងអស់នេះ អាចផ្តល់ជាព័ត៌មានសំខាន់ ឲ្យយើងបានឃើញពីភាពរីកចម្រើនរបស់សិស្ស ។ នៅពេលដែលសិស្សមិនបានប្រឡងវាយតម្លៃសមត្ថភាពនៅថ្នាក់រដ្ឋ ក៏នាំឲ្យបាត់បង់ព័ត៌មានដ៏មានតម្លៃមួយ ។

ទាំងនាយកដ្ឋានអប់រំប្រចាំរដ្ឋមេន (Maine Department of Education) និងស្នូលឪពុកម្តាយរបស់យើង កំពុងព្យាយាមរកវិធីកាត់បន្ថយការប្រឡង នៅថ្នាក់រដ្ឋ និងថ្នាក់ឪពុក ក្នុងពេលទន្ទឹមគ្នា ដែលត្រូវបានឲ្យបានថាការប្រឡងទាំងនោះ គឺអាចផ្តល់ព័ត៌មានដែលមានន័យដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេ ។ យើងខ្ញុំមានការជឿជាក់ថាជាមួយនឹងកំណត់ការបង្រៀនដែលបង្រៀនដោយលោកគ្រូអ្នកគ្រូប្រកបដោយការតាំងចិត្តខ្ពស់ រួមជាមួយនឹងការជ្រោមជ្រែងរបស់លោកអ្នក សិស្សទាំងអស់ពិភពគ្រប់មុខនឹងបានរួចរាល់ក្នុងការឆ្លងកាត់ការរៀនសូត្រទៅរកភាពជោគជ័យក្នុងការសិក្សារបស់ពួកគេ ។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នក ចូលទៅក្នុង [\[INSERT RESOURCES e.g., your child's teacher/school/administrator\]](#) បើមានសំណួរអ្វីមួយ អំពី MEA ឬអំពីភាពរីកចម្រើនចំពោះការសិក្សារបស់កូនលោកអ្នក ។

សូមអរគុណ

[\[INSERT district/school administrator\]](#)